

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនៈគីរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនៈគីរី កាលពីថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥២ នាក់ (៣៥% ជាស្ត្រី ១០០% ជាជនជាតិទំពូន) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅ ក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុង ឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បី ដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនៈគីរី

១. ការសាងសង់ផ្លូវ

- សុំផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៤៩ គីឡូម៉ែត្រ ដែលមានទទឹង ៨ម៉ែត្រ ពីស្រុកតាវែង ទៅស្រុកអូរជុំ ដោយឆ្លងកាត់ ឃុំប៉ូយ សូមឱ្យចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៤ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៥។
- សុំជួសជុលផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រវែង ១៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ពីផ្លូវធំចូលទៅភូមិស្វាយ សូម ឱ្យចាប់ផ្តើមអនុវត្តពីឆ្នាំ២០១១ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១២។
- សុំជួសជុលផ្លូវក្រាលគ្រួសក្រហមពីសាលារៀនភូមិប៉ូយ ទៅភូមិខ្មែង ប្រវែង ៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ សូមឱ្យ ចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១១ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១២។
- សុំធ្វើផ្លូវថ្មីមួយខ្សែ ប្រវែង ២០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូនៅកន្លែងដែលទឹកត្រូវហូរ កុំអោយទឹកហូរ ដាច់ដីផ្លូវចូល ពីភូមិក្រះ ទៅភូមិម៉ាស សូមឱ្យចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៣។
- សុំជួសជុលផ្លូវមួយខ្សែ ប្រវែង ៤គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ពីភូមិតាដាច ទៅភូមិកុយ សូមឱ្យបាននៅចុងឆ្នាំ ២០១២ខាងមុខនេះ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

២. ការសាងសង់ប៉ុស្ដិ៍សុខភាព

- សុំប៉ុស្ដិ៍សុខភាពចំនួន៨ សំរាប់ ៨ភូមិ នៅភូមិខ្ពង ភូមិប៉ូយ ភូមិម៉ាស ភូមិស្វាយ ភូមិតាដាច ភូមិក្រេះ ភូមិកុយ ភូមិកាឡា សាងសង់ពីបេតុងប្រក់ក្បឿង មានទំហំ ៧ x ៨ម៉ែត្រ ក្នុងមួយប៉ុស្ដិ៍ ដែលមានបង្គន់១ បន្ទប់ទឹក ១ និងមានសំភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ មានគ្រូពេទ្យប្រចាំការមួយប៉ុស្ដិ៍ ២នាក់ ស្រី ១នាក់ ប្រុស ១នាក់ នៅពេលអ្នកជំងឺទៅព្យាបាល មិនត្រូវបង់ប្រាក់ សូមឲ្យចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៣។
- សុំផ្ទះសំរាលកូន ស្ថិតនៅក្នុងបរិវេណប៉ុស្ដិ៍សុខភាព ១ខ្នង មាន ៣បន្ទប់ មានទំហំ ៧គុណ៨ម៉ែត្រនៅឃុំប៉ូយ ធ្វើពីបេតុងប្រក់ក្បឿង ហើយមានគ្រូពេទ្យធូបចំនួន ៣នាក់ ក្នុងការសំរាលកូន និងមានសំភារៈគ្រប់គ្រាន់ក្នុងការសំរាលកូន និងមានថ្នាំសង្កូវគ្រប់គ្រាន់អោយបាននៅឆ្នាំ២០១២-២០១៣។
- សុំពេទ្យសត្វប្រចាំការចំនួន ៨នាក់ ចំនួន៨ភូមិ ភូមិខ្ពង ភូមិប៉ូយ ភូមិម៉ាស ភូមិស្វាយ ភូមិតាដាច ភូមិក្រេះ ភូមិកុយ ភូមិកាឡា មានថ្នាំការពារសត្វគ្រប់ប្រភេទ នៅពេលសត្វឈឺ អោយបាននៅឆ្នាំ២០១២-២០១៣។

៣. ការសាងសង់អណ្ដូងទឹក

- សុំអណ្ដូងស្តាប់ ចំនួន ៨ ក្នុងមួយ ភូមិចំនួន ១អណ្ដូង ចំនួន ៨ភូមិ ភូមិខ្ពង ភូមិប៉ូយ ភូមិម៉ាស ភូមិស្វាយ ភូមិតាដាច ភូមិក្រេះ ភូមិកុយ ភូមិកាឡា មានជំរៅពី ៦០ទៅ៨០ម៉ែត្រ និងចាក់សាបជុំវិញមាត់អណ្ដូងចំងាយ ៤ម៉ែត្រ សូមឲ្យចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៣។
- សុំអណ្ដូងជីកចំនួន ៨ ក្នុង ៨ភូមិ មានជំរៅ ៣០ម៉ែត្រ ដាក់ទរ និងចាក់សាបជុំវិញមាត់អណ្ដូងចំងាយ ៤ម៉ែត្រ និងមានប្រឡោះបង្ហូរទឹកចេញ មិនអោយដក់នៅក្បែរមាត់អណ្ដូង សូមឲ្យចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១១ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១២។

៤. ការសាងសង់សាលាឆ្លុះសម្រាប់គ្រូ និងបន្ថែមគ្រូ

- សុំអាគារសិក្សាសម្រាប់បឋមសិក្សា ចំនួន ៨ខ្នង ចំនួន ៨ភូមិគឺ ភូមិក្រេះ ភូមិម៉ាស ភូមិក្រឡា ភូមិកាន់ឈើង ភូមិខ្ពង ភូមិស្វាយ ភូមិសាទុក ភូមិតាដាច ដែលអាគារនីមួយៗ មាន ៦បន្ទប់ តាមស្តង់ដារ និងមានសំភារៈ តុ កៅអី ក្ដារខៀន ទូដាក់ឯកសារ ក្នុងមួយបន្ទប់ សូមឲ្យចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៣។
- សុំគ្រូបង្រៀនបឋមសិក្សា ចំនួន ៤នាក់ សំរាប់ ២ភូមិគឺ ភូមិក្រេះ ភូមិសាទុក មួយភូមិ ២នាក់ សូមឲ្យបាននៅឆ្នាំ ២០១១-២០១២។
- សុំផ្ទះសំរាប់គ្រូស្នាក់នៅ ចំនួន ២ខ្នង សាងសង់នៅបរិវេណសាលាភូមិក្រេះ មួយខ្នង និងភូមិសាទុកមួយខ្នង ទៀត ដែលមានទទឹង ៥គុណ ៤ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសី សូមឲ្យចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០១១ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១២។

៥. ការស្នើសុំពូជក្រមី ពូជកូនឈើ និងទប់ស្កាត់បទល្មើសព្រៃឈើ ជម្រុញការចុះបញ្ជីដីធ្លី

- សុំក្របីដែលដាក់លាំងអូសទាញ ចំនួន ៣២ក្បាល នៅចំនួន ៨ភូមិ ដោយមួយភូមិចំនួន ៤ក្បាល ជាសម្បត្តិរួម

ភូមិនីមួយៗ ឈ្មោះ ២ក្បាល ញី ២ក្បាល ក្នុងមួយភូមិ នៅពេលប្រជាពលរដ្ឋត្រូវការអាចខ្ចីទៅអូសទាញបាន ក្រោយពីអូសទាញរួចយកមកទុកវិញ សូមផ្តល់ឲ្យបាននៅឆ្នាំ២០១២ និងចប់ត្រឹមឆ្នាំ២០១៣។

- សុំកូនដំណាំហូបផ្លែគ្រប់មុខមាន ដូង ស្វាយ ធូររ៉ែន កំពឹងរាជ ម្កាក់ មៀន ខ្នុរ សាវម៉ាវ ក្នុងមួយគ្រួសារចំនួន ២០ ដើម នៅក្នុងឃុំប៉ូយ ទាំងមូល ចំនួន ៥៨២គ្រួសារ សូមឲ្យបាននៅចុងឆ្នាំ២០១២។
- សុំទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងឃុំប៉ូយ ពីសំណាក់ឈ្មួញ សូមឲ្យចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ ត្រឹមចុងឆ្នាំ ២០១៣។
- សុំជម្រុញការចុះបញ្ជីដីធ្លីអោយបានគ្រប់ភូមិទាំង ៨ ភូមិនៅក្នុងឃុំប៉ូយ សូមឲ្យចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមចុងឆ្នាំ ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្ស នយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **អៀម អឿន** តំណាងគណបក្សសមរង្ស៊ីប្រចាំខេត្ត មានប្រសាសន៍ថា « ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ត្រូវស្វែងយល់អោយបានច្បាស់ទាំងអស់គ្នា បើគណបក្សលោកជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំនៅទីនេះលោក នឹងគោរពកិច្ចសន្យាដែលម្ចាស់ឆ្នោតបានរកឃើញ និងដោះស្រាយសំនួមពររបស់ម្ចាស់ឆ្នោតព្រោះអាណត្តិនេះ គណ បក្សលោកមិនជាប់ឆ្នោតនៅទីនេះ»។

លោក **ដូង កាបិល** តំណាងគណបក្សប្រជាជន និងជាជំទប់ទី១ មានប្រសាសន៍ថា «រាល់អ្វីៗដែលប្រជាពលរដ្ឋ រកឃើញ មានសារៈសំខាន់ណាស់ ចំនួន ៥អាទិភាពនេះ លោកនឹងទទួលយកទាំងអស់នូវអ្វីដែលម្ចាស់ឆ្នោតរកឃើញ នឹងខិតខំព្យាយាមអភិវឌ្ឍន៍បន្តនៅក្នុងអាណត្តិនេះទាំងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ និងសុំអោយប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតចូលរួមទាំងអស់គ្នា ហើយលោកនឹងជម្រាបជូនប្រធានក្រុមប្រឹក្សាឲ្យដឹង និងសំណើសុំថវិកាទៅ រដ្ឋាភិបាលបន្ថែមលើការអភិវឌ្ឍន៍ភូមិឃុំបន្តទៀត»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុង ការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដៃគូពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យ សិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់ បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ប្លង ហ្វឺត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 029